



## JOB OPPORTUNITY

Cambodia Airports develops and manages Cambodia's network of international airports located in Phnom Penh, Siem Reap, and Sihanoukville. Its teams plan and design the development of airport infrastructure, build and maintain the facilities, handle commercial activities and provides services to stakeholders, including The Royal Government of Cambodia, passengers, airlines, and tenants.

Since its inception in 1995, Cambodia Airports has generated immense economic and social benefits for Cambodia by connecting the country to the world. Its leadership in airport development and operations translates in advanced working environment, staff benefit, and Corporate Social Responsibility policies.

Currently, we are seeking potential candidates to fill the positions of Handling Agent at one of the 3 international airports.

### Handling Agent (15 Positions)

**Department:** Ground Handling – Ramp & GSE

**Location:** Phnom Penh International Airport (PPIA)

#### General Responsibilities:

To be responsible for general loading and unloading fully complied with standard operating procedures, operate and maintain equipment properly, fully respect safety rules.

#### Working Conditions:

- Working on shift (flexible working schedule rotating within 24h/7d);
- Uniform wearing and individual safety equipment;
- Subject to Security/Safety certification prior employment.

#### Job's Requirements:

- Cambodia nationality and legal working age;
- High school certificate or equivalent certificate;
- Be able to read and write Khmer and English is preferred;
- Have a valid driving license is a plus (at least driving license category B);
- Must be physically fit and mentally fit;
- Must have honesty, integrity, courtesy and trustworthy;
- Work with less supervision and under pressure;
- Flexible and adapt new change and challenge;

**Deadline:** 15<sup>th</sup> June 2018 by 5:00 p.m.

Interested applicants should submit CV and cover letter to:  
Phnom Penh International Airport  
Administrative Building  
PO Box 1256 – National Road N° 4

**Or contact through email:** [pnh.career@cambodia-airports.aero](mailto:pnh.career@cambodia-airports.aero)

Only short listed candidates will be contacted for an interview.  
The submitted documents will not be return.



## ដំណឹងជ្រើសរើសបុគ្គលិក

ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិក ដើម្បីបម្រើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូចខាងក្រោម៖

### បុគ្គលិកលើកដាក់ឆ្នាំង (១៥ នាក់)

**ផ្នែក:** សេវាកម្មផ្ទៃដី

**ទីតាំង:** អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

### ទំនួលខុសត្រូវការងារទូទៅ៖

- បុគ្គលិកលើកដាក់ឆ្នាំង មានទំនួលខុសត្រូវក្នុងការលើកដាក់ឆ្នាំង ទំនិញ និងសារ (ប្រែសណីយ៍) ទៅតាមគោលដៅយ៉ាងត្រឹមត្រូវ ដោយគោរពតាមនីតិវិធី ស្តង់ដារនៃប្រតិបត្តិការការងារ និងស្របតាមគោលការណ៍សន្តិសុខនិងសុវត្ថិភាពរបស់អាកាសយានដ្ឋាន។

### លក្ខខណ្ឌការងារ៖

- តម្រូវឱ្យធ្វើការតាមវេន (ម៉ោងការងារអាចផ្លាស់ប្តូរតាមកាលវិភាគម៉ោងធ្វើការជារៀងរាល់ថ្ងៃ)
- ត្រូវគោរពតាមវិធានសន្តិសុខនិងសុវត្ថិភាព រួមទាំងការពាក់ឯកសណ្ឋាន និងឧបករណ៍ការពារសុវត្ថិភាព (PPE) ឲ្យបានត្រឹមត្រូវ
- តម្រូវឱ្យឆ្លងកាត់វគ្គបណ្តុះបណ្តាលនិងបំពេញលក្ខខណ្ឌផ្នែកសន្តិសុខនិងសុវត្ថិភាព មុនពេលចូលបម្រើការងារ។

### លក្ខខណ្ឌជ្រើសរើស៖

- ✓ ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប);
- ✓ អាចអាន និយាយ និងសរសេរភាសាខ្មែរ និងអង់គ្លេសបាន;
- ✓ ប្រសិនបើមានប័ណ្ណបើកបរ ដែលមានសុពលភាព (យ៉ាងហោចណាស់ប្រភេទ B) ជាការប្រសើរ;
- ✓ ត្រូវមានកាយសម្បទាមាំមួន និង សុខភាពល្អ;
- ✓ មានភាពស្មោះត្រង់ និង សុចរិត;
- ✓ អាចធ្វើការដោយឯករាជ្យ និងក្រោមសំពាធការងារ ;
- ✓ ចេះបត់បែនតាមកាលៈទេសៈ និងអាចសម្របខ្លួនតាមការផ្លាស់ប្តូរ និងបញ្ហាប្រឈមមុខ;
- ✓ ចេះគោរពពេលវេលា មានស្មារតីធ្វើការជាក្រុម និងមានអាកប្បកិរិយាដែលព្យាយាមធ្វើការងារអោយបានប្រសើរបំផុត។

**ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ១៥ មិថុនា ២០១៨**

បេក្ខជនដែលចាប់អារម្មណ៍ ត្រូវផ្ញើប្រវត្តិរូបសង្ខេប មកកាន់អាកាសយានដ្ឋានដូចខាងក្រោម៖

**អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ**

**អគាររដ្ឋបាល**

**ប្រអប់សំបុត្រលេខ ១២៥៦ ផ្លូវជាតិលេខ៤**

**ឬ អាចផ្ញើមកកាន់អ៊ីម៉ែល៖ [pnh.career@cambodia-airports.aero](mailto:pnh.career@cambodia-airports.aero)**

**មានតែបេក្ខភាពដែលជាប់វគ្គ short-listed នឹងត្រូវបានទាក់ទងសម្រាប់ការធ្វើសម្ភាសន៍**